

ទិដ្ឋភាពច្បាប់ និងការដោះស្រាយ
សំណុំរឿងវិវាទម៉ាកសញ្ញាពាណិជ្ជកម្ម
នៅកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញ

០៩ ធ្នូ ២០២២

ស្ថានភាពភាគតិយុត្តិក្នុងវិស័យកម្មសិទ្ធិ បញ្ញានៅកម្ពុជា

ល	ច្បាប់ពិសេសពាក់ព័ន្ធជាមួយកម្មសិទ្ធិបញ្ញា	ការបោះពុម្ព
១	ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់	២០០២
២	ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូតដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម	២០០៣
៣	ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល	២០០៣
៤	អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់	២០០៦
៥	ប្រកាសស្តីពីនីតិវិធីសម្រាប់តត្រា និងលក្ខណៈលិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ	២០១៦

ស្ថានភាពភាគតិយុត្តិក្នុងវិស័យកម្មសិទ្ធិ បញ្ញានៅកម្ពុជា

ល	ច្បាប់ទូទៅដែលអនុវត្តចំពោះវិវាទពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា	បោះពុម្ព
១	ក្រមនីតិវិធីរដ្ឋប្បវេណី	២០០៧
២	ក្រមរដ្ឋប្បវេណី	២០០៦
៤	ក្រមនីតិវិធីព្រហ្មទណ្ឌ	២០០៩
៤	ក្រមព្រហ្មទណ្ឌ	២០០៧

ស្ថានភាពគតិយតិក្នុងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា

ល	កម្មជាចូលជាភាគីនៅក្នុងសន្និសីទអន្តរជាតិពាក់ព័ន្ធជាមួយកម្មសិទ្ធិបញ្ញា	កាលបរិច្ឆេទ
១	កិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីតស្តីពីការចុះបញ្ជីម៉ាកជាអន្តរជាតិ	២០១៥
២	កិច្ចព្រមព្រៀងក្នុងក្របខណ្ឌសមាគមន៍ប្រជាជាតិអាស៊ានស្តីពីការការពារកម្មសិទ្ធិបញ្ញា	១៩៩៩
៣	អនុសញ្ញាទីក្រុងប៉ារីសស្តីពីការការពារកម្មសិទ្ធិផ្នែកឧស្សាហកម្ម	១៩៩៨
៤	កិច្ចព្រមព្រៀងលើទិដ្ឋភាពពាក់ព័ន្ធជាមួយពាណិជ្ជកម្មស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញា	១៩៩៤
៥	សន្និសីទសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម និង	២០១៦
៦	កិច្ចព្រមព្រៀងទីក្រុងឡាអេពាក់ព័ន្ធការចុះបញ្ជីជាអន្តរជាតិស្តីពីគំនូរឧស្សាហកម្ម	២០១៧

ស្ថានភាពគតិយតិក្កងវិស័យកម្មសិទ្ធិ បញ្ញានៅកម្ពុជា

ល	កម្ពុជាចូលជាភាគីជាបន្តបន្ទាប់ក្នុងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី ពាក់ព័ន្ធជាមួយសិទ្ធិកម្មសិទ្ធិបញ្ញា	កាលបរិច្ឆេទ
១	កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសជប៉ុន ជាមួយ រដ្ឋជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ាន	២០០៩
២	កិច្ចព្រមព្រៀងរវាងជប៉ុនជាមួយព្រះរាជាណាចក្រកម្ពុជាស្តីពីការបើកទូលាយ ការជម្រុញ និងកិច្ចការពារវិនិយោគ	២០០៨
៣	អនុសារណស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញារវាងកម្ពុជាជាមួយប្រទេសថៃ	១៩៩៧
៤	កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយព្រះរាជាណាចក្រកម្ពុជាស្តីពីទំនាក់ទំនង ពាណិជ្ជកម្ម និងការការពារសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់ការវិនិយោគ	១៩៩៦
៥	កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីស្តីពីការជម្រុញ និងកិច្ចការពារការវិនិយោគ	១៩៩៤
៦	កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជាជាមួយអង្គការប្រកាសនីយបត្រតក្កតកម្មសហ គមន៍អឺរ៉ុបស្តីពីការផ្តល់សុពលភាពសម្រាប់ប្រកាសនីយបត្រតក្កតកម្មសហគមន៍អឺរ៉ុប	២០១៧
៧	កិច្ចសហប្រតិបត្តិការសម្រាប់ការសម្របសម្រួលការផ្តល់ប្រកាសនីយបត្រតក្កតកម្មជាមួយ ការិយាល័យប្រកាសនីយបត្រតក្កតកម្មជប៉ុន	២០១៦
៨	អនុសារណយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិឧស្សាហកម្ម ជាមួយ ការិយាល័យកម្មសិទ្ធិបញ្ញាប្រទេសសិង្ហបុរី	២០១៥

លំដាប់ថ្នាក់នៃសាលាជម្រះក្តីនៅកម្ពុជា

មាត្រា ៣៖ ស្តីពីច្បាប់អង្គការចាត់តាំងតុលាការបានចែងថាសាលាជម្រះក្តីមានសាលដំបូងខេត្តក្រុង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ សាលាដំបូងខេត្តក្រុងគឺជាសាលាជម្រះក្តីជាន់ទាប ហើយចំណែកសាលាឧទ្ធរណ៍និងតុលាការកំពូលជាសាលាជម្រះក្តីជាន់ខ្ពស់។



តុលាការកំពូល
(ជម្រះលើអង្គច្បាប់)




សាលាឧទ្ធរណ៍
(ជម្រះទាំងអង្គហេតុ និងអង្គច្បាប់)



តុលាការខេត្ត/ក្រុង
(ជម្រះទាំងអង្គហេតុ និងអង្គច្បាប់)

**សំណុំរឿងព្រហ្មទណ្ឌកម្មសិទ្ធិបញ្ញា
នៅសាលាដំបូងរាជធានីភ្នំពេញ
២០២០ -២០២២**

	២០២០	២០២១	២០២២
សំណុំរឿងសរុប	២២	១២	២៥
រឿងថ្មី	១៥	៩	១០
រឿងចាស់	៧	៣	១៥



លំហូរនីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌ

តំណាងអយ្យការ

- ម្ចាស់សិទ្ធិអាចធ្វើពាក្យបណ្តឹងនៅពេលដឹងថាសិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពាន
- ពាក្យបណ្តឹងអាចត្រូវបានដាក់ទៅ៖
 - នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
 - គណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
 - អយ្យការអមសាលាដំបូង
- តំណាងអយ្យការអាចអនុញ្ញាតិអោយមានការអង្កេតបឋមជាមុនដើម្បីជាមូលដ្ឋានក្នុងការចោទប្រកាន់។
- តំណាងអយ្យការមានជម្រើសក្នុងនីតិវិធីរបស់ខ្លួន៖
 - បើកការស៊ើបសួរ
 - នីតិវិធីបង្ហាញខ្លួនភ្លាម
 - នីតិវិធីជម្រះផ្ទាល់
 - តម្កល់រឿងទុកមិនចាត់ការ



ចៅក្រមស៊ើបសួរ

- ករណីយកជម្រើសបើកការស៊ើបសួរតំណាងអយ្យការត្រូវបញ្ជូនទាំងសំណុំរឿងភស្តុតាង និងឯកសារពាក់ព័ន្ធមកចៅក្រមស៊ើបសួរ។
- នីតិវិធីព្រហ្មទណ្ឌកម្ពុជាអនុវត្តតាមលំនាំប្រទេស CIVIL LAW ដោយតម្រូវឱ្យមានស្ថាប័នស៊ើបសួរមួយឯករាជ្យហើយមានភារកិច្ចស៊ើបសួរទាំងដាក់បន្តកនិងដោះបន្តក។
- នៅក្នុងនីតិវិធីស៊ើបសួរនេះទាំងតំណាងអយ្យការ ដើមបណ្តឹងរដ្ឋប្បវេណី និង ជនជាប់ចោទឬអ្នកតំណាងគ្រាន់តែជាភាគីក្នុងសំណុំរឿងតែប៉ុណ្ណោះ។
- ក្រោយពេលការស៊ើបសួរត្រូវបានបញ្ចប់ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ចៅក្រមស៊ើបសួរធ្វើដីកាដោះស្រាយបញ្ជូនរឿងទៅជម្រះ។ ផ្ទុយទៅវិញប្រសិនបើមិនមានភស្តុតាងដាក់បន្តកទេ ចៅក្រមស៊ើបសួរធ្វើដីកាដោះស្រាយលើកលែងចោទប្រកាន់។
- ភាគីមានសិទ្ធិធ្វើបណ្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ។



ចៅក្រមជំនុំជម្រះ


- ការសម្រេចសេចក្តីចៅក្រមត្រូវសម្រេចទាំងរឿងព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណីជាមួយគ្នាតែម្តង(មូលដ្ឋានគណនាសំណងគឺផ្អែកតាមនីតិវិធីរដ្ឋប្បវេណី)។
- ការផ្តន្ទាទោស និងសំណងរដ្ឋប្បវេណី១) ជនណាដែលបានក្លែងបន្លំពាណិជ្ជសញ្ញាសេវាសញ្ញា ម៉ាកសម្បហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀតដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសពិន័យពី១លាន ដល់២០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ០៥ឆ្នាំ។
- (២) ជនណាដែលធ្វើគ្រាប់តាមពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាក សម្បហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងបំភាន់សារធារណជនត្រូវរងការពិន័យពី ៥លាន ទៅ១០លានរៀល និងត្រូវផ្តន្ទាទោសពី១ខែ ដល់០១ឆ្នាំ។
- (៣) ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេទាំងពិន័យ និងទោសពន្ធនាគារ។

ករណីសិក្សាសំណុំរឿងព្រហ្មទណ្ឌលេខ ១៨៦៤ ចុះថ្ងៃទី១១ ឧសភា ឆ្នាំ២០២១

- នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ម្ចាស់សិទ្ធិក្រុមហ៊ុន P បានដាក់ពាក្យបណ្តឹងប្តឹងប្រធានក្រុមហ៊ុន អិលអិចហ្វល សេលឈ្មោះ D ទៅកណ្តាប់កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែង ពិបទនាំចូល និងចែកចាយផលិតផលខោទឹក នោមកម្រម៉ាក UniDry ក្លែងក្លាយក្នុងប្រទេសកម្ពុជា ដែលបានរំលោភសិទ្ធិ នៃម៉ាកពាណិជ្ជនាមរបស់ខ្លួនដែល បានចុះបញ្ជីនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។
- នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះប្រដាប់ដាក់ស្រែងបានរកឃើញផលិតផលខោទឹកនោមក្លែងក្លាយ UniDry ចំនួន ៥៧៩ កេះរបស់ជនជាប់ចោទខាងលើដែលបាននាំចូលពីប្រទេសចិនដើម្បីចែកចាយនៅលើទីផ្សារ ប្រទេសកម្ពុជាអស់រយៈពេល ០២ឆ្នាំមកហើយ។
- នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ សមត្ថកិច្ចបានកសាងសំណុំរឿងរួមជាមួយវត្តមានបញ្ជូនមកអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។
- នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តំណាងអយ្យការបានបើកការស៊ើបសួរលើជនល្មើសឈ្មោះ D ពិបទនាំចូល និង លក់ដោយចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំ តាមមាត្រា ៦៤ និង៦៦ នៃច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
- នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរបានបញ្ជាក់កិច្ចស៊ើបសួររបស់ខ្លួន និងបានចេញដីកាដោះ ត្រាយបញ្ជូនសំណុំរឿងវត្តមាន និងជនល្មើស D ទៅជម្រះតាមប័ទល្មើស និងមាត្រាខាងលើ។
- ចៅក្រមជម្រះបានបើកសវនាការនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ និងបានប្រកាសសាលក្រមកំបាំង មុខជនជាប់ ចោទ សាលក្រមលេខ៣១៣៦ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ ដោយសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ D ដាក់ ពន្ធនាគារកំណត់០១ ឆ្នាំ និងបង្គាប់ឱ្យសងសំណងការខូចខាត និងសំណងជម្ងឺចិត្តជាប្រាក់ចំនួន ៣០ម៉ឺនដុល្លារអា មេរិក។

លំហូរនីតិវិធីក្នុងសំណុំរឿងរដ្ឋប្បវេណី

សំគាល់: បច្ចុប្បន្នមានសំណុំរឿងកម្មសិទ្ធិបញ្ជាតិចតួចបំផុតដែល ភាគីជ្រើសរើសយកនីតិវិធីរដ្ឋប្បវេណីដើម្បីដោះស្រាយវិវាទរបស់ខ្លួន។ ដោយសារតែនីតិវិធីព្រហ្មទណ្ឌអាចកំណើតការបានទាំងរឿង ព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះដែលជាម្ចាស់សិទ្ធិ




ករណីសំណុំរឿងរដ្ឋប្បវេណីលេខ៧៥១ ចុះ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១

- នៅថ្ងៃទី០៥ ខែកក្កដា ដើមចោទក្រុមហ៊ុន P បានដាក់ពាក្យបណ្តឹងប្រឆាំងចុងចម្លើយក្រុមហ៊ុន D ដោយមានកម្មវត្ថុបណ្តឹង៖ សុំទទួលស្គាល់ក្រុមហ៊ុនដើមចោទមានសិទ្ធិ គ្រប់គ្រងសាកលវិទ្យាល័យ និងប្រតិបត្តិការសាកលវិទ្យាល័យឡានម៉ែន។ (កំឡុងពេលបិទខ្ទប់មិនអាចដំណើរការបាន)
- នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ចុងចម្លើយបានដាក់ពាក្យបណ្តឹងតបវិញដោយស្នើសុំទទួលស្គាល់ក្រុមហ៊ុនខ្លួនជាអ្នកមានសិទ្ធិគ្រប់គ្រង និងប្រតិបត្តិការសាកលវិទ្យាល័យ LAN និងបង្គាប់អោយក្រុមហ៊ុនដើមចោទបញ្ឈប់ការប្រើប្រាស់នាមករណ៍សាកលវិទ្យាល័យ LAN ទៀត
- នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១៖ នីតិវិធីត្រៀមលើកទី១ លើពាក្យបណ្តឹងដើម (រៀបចំការអះអាង)
- នៅថ្ងៃ ២៧ ខែមករា ឆ្នាំ ២០២២ ៖ នីតិវិធីត្រៀមលើកទី២ លើបណ្តឹងតប (រៀបចំការអះអាង កំណត់ចំណុចវិវាទ និងកំណត់កាលបរិច្ឆេទដាក់ភស្តុតាង ព្រមទាំងកំណត់កាលបរិច្ឆេទទាញហេតុផលផ្ទាល់មាត់) ។ កំណត់ចំណុចវិវាទគឺក្រុមហ៊ុនដើមចោទ ឬចុងចម្លើយជាអ្នកមានសិទ្ធិប្រើឈ្មោះ សាកលវិទ្យាល័យ LAN និងក្រុមហ៊ុនមួយណាជាអ្នកមានសិទ្ធិគ្រប់គ្រងសាកលវិទ្យាល័យ LAN?
- នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២៖ នីតិវិធីទាញហេតុផលផ្ទាល់មាត់ ដោយស្តាប់ការអះអាងរបស់ភាគី និងពិនិត្យភស្តុតាងក្នុងសំណុំរឿង
- នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ៖ ប្រកាសសាលក្រមលេខ ១៩២ ធ ដោយសម្រេច(១)ប្រានចោលបណ្តឹងរបស់ដើមចោទ និង(២)ទទួលស្គាល់បណ្តឹងតបរបស់ចុងចម្លើយ និង(៣)បង្គាប់ឱ្យដើមចោទបញ្ឈប់ប្រើប្រាស់នាមករណ៍សាកលវិទ្យាល័យ LAN និងអោយចុងចម្លើយជាអ្នកមានសិទ្ធិគ្រប់គ្រងសាកលវិទ្យាល័យ LAN និង(៤) បង្គាប់ឱ្យដើមចោទសងការខូចខាត និងសេវាមេធាវី សរុបចំនួន ៤០លានរៀល

សំណុំរឿងរក្សាការពារពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅសាលាដំបូងរាជធានីភ្នំពេញពីឆ្នាំ២០១៩ - ២០២១

	២០១៩	២០២០	២០២១
សំណុំរឿងរក្សាការពារ	០១	០៥	០១



លំហូរនីតិវិធីក្នុងសំណុំរឿងរក្សាការពារ

ការដាក់ពាក្យសុំរក្សាការពារ
(សមត្ថកិច្ចផ្តាច់មុខរបស់តុលាការ)

ការសម្រេចសេចក្តី

ការសាកសួរ

- ដីការសម្រេចអំពីប្រាតិភោគ
- ភស្តុតាងបញ្ជាក់ពីការដាក់ប្រាតិភោគ

ដីការសម្រេចរក្សាការពារ

ដីការសម្រេចលើក
ចោលពាក្យសុំ

ការផ្សះផ្សារ

ការអនុវត្តរក្សាការពារ

ការតវ៉ារក្សាការពារ

- មូលដ្ឋានចេញរក្សាការពារ:
 - ✓ អាចព្យាករណ៍ឃើញថាមានការអន្តោយមិនអាចជួសជុលបានដល់ម្ចាស់សិទ្ធិ ឬភស្តុតាងអាចរងការបំផ្លាញបើមិនមានវិធានការបណ្តោះអាសន្ន។
 - ✓ មានព័ត៌មានគ្រប់គ្រាន់ឯកសារបញ្ជាក់ពីសិទ្ធិ និងព័ត៌មានបញ្ជាក់ថាសិទ្ធិរបស់ម្ចាស់សិទ្ធិត្រូវបានបំពាន ឬអាចនឹងត្រូវបានបំពាន។ តុលាការអាចតម្រូវអោយម្ចាស់បំណុលដាក់ប្រាក់ធានា ឬធ្វើការធានាបាន។ តុលាការត្រូវជូនដំណឹងទៅកូនបំណុលអំពីសេចក្តីសម្រេចដល់ភាគី។
- ការតវ៉ា និងលុបចោលរក្សាការពារ:
 - ✓ កូនបំណុលអាចដាក់ពាក្យសុំតវ៉ានឹងសេចក្តីសម្រេចរក្សាការពារក្នុងកំឡុងពេល១៥ថ្ងៃ។ ករណីនេះតុលាការត្រូវបើកសវនាការដើម្បីជាមូលដ្ឋានសម្រេចសេចក្តី។ ភាគីអាចប្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចនេះបាន។
 - ✓ ម្ចាស់បំណុល: ត្រូវដាក់បណ្តឹងអង្គសេចក្តីក្នុងរង្វង់ពេល ២០ថ្ងៃគិតពីថ្ងៃទទួលដំណឹង។ តុលាការនឹងលុបចោលដីការរក្សាការពារបើគ្មានបណ្តឹងទេ

សំណុំរឿងរក្សាការពារលេខ១៩៧ ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០

- ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ ម្ចាស់បំណុលឈ្មោះ P បានដាក់ពាក្យប្តឹងកូនបំណុលឈ្មោះ D (១)មិឱ្យប្រើប្រាស់ម៉ាក P-WHITE (២) សំអោយក្រសួង ពាណិជ្ជកម្មព្រះរាជាណាចក្រកម្ពុជា បញ្ជាក់បញ្ជីម៉ាកបណ្តោះអាសន្ន និង(៣) អនុញ្ញាតិអោយម្ចាស់បំណុលមានសិទ្ធិប្រើប្រាស់ម៉ាកP-WHITE ជាបណ្តោះអាសន្ន។
- ការពិនិត្យពាក្យសុំ ៖ អោយបង់ពន្ធលើពាក្យសុំ និងកំណត់កាលបរិច្ឆេទទាញហេតុផលផ្ទាល់មាត់ដោយសារប្រភេទពាក្យសុំចាត់ចែងបណ្តោះអាសន្នកំណត់ឋានៈបណ្តោះអាសន្ន
- ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០នីតិវិធីទាញហេតុផលផ្ទាល់មាត់៖ ធ្វើការផ្សះផ្សារ និងស្តាប់ការអះអាងរបស់ភាគីដើម្បីជាមូលដ្ឋានក្នុងការសម្រេចសេចក្តី
- ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដីការសម្រេចចាត់ចែងបណ្តោះអាសន្នលេខ ២៣២ ៖ តាមពាក្យសុំរបស់ម្ចាស់បំណុល(១)មិនអោយកូនបំណុល D ប្រើប្រាស់ប្រាស់ម៉ាក P-WHITE (២) បង្គាប់អោយក្រសួងពាណិជ្ជកម្មព្រះរាជាណាចក្រកម្ពុជា បញ្ជាក់បញ្ជីម៉ាកបណ្តោះអាសន្ន និង(៣) អនុញ្ញាតិអោយម្ចាស់បំណុល P មានសិទ្ធិប្រើប្រាស់ម៉ាកP-WHITE ជាបណ្តោះអាសន្ន។ បន្ទាប់មកកូនបំណុលបានដាក់ពាក្យបណ្តឹងតវ៉ាប្រឆាំងសេចក្តីសម្រេចរក្សាការពារ។
- ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កូនបំណុលបានដាក់ពាក្យមកតុលាការដើម្បីដកពាក្យបណ្តឹងរបស់ខ្លួនវិញ
- ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ តុលាការបានធ្វើកំណត់ ហេតុដកពាក្យបណ្តឹងដើម្បីបញ្ចប់សំណុំរឿងនៅតុលាការ។

វិធានការតាមព្រំដែន

- បណ្តឹង៖ ត្រូវមានភាពច្បាស់លាស់
- រដ្ឋបាលគយ៖ មានពេល ១០ថ្ងៃពិនិត្យពាក្យសុំ និងអាចតម្រូវអោយដាក់ប្រាតិភាគមុនសម្រេច និងត្រូវជូនដំណឹងអំពីសេចក្តីសម្រេច
- ការព្យួរនីតិវិធី៖ មានរយៈពេល ១០ថ្ងៃ ហើយបណ្តឹងអង្គសេចក្តីត្រូវដាក់ក្នុងរង្វង់១០ថ្ងៃគិតពីថ្ងៃទទួលដំណឹង

មន្ត្រីគយ



សំគាល់ កម្ពុជាមិនទាន់មានប្រព័ន្ធកត់ត្រានៅកន្លែងទេ៖ ម្ចាស់សិទ្ធិដែលប្រើប្រាស់សិទ្ធិ ចែកចាយផ្តាច់មុខនៅកម្ពុជា គួរធ្វើការចុះបញ្ជីសិទ្ធិចែកចាយផ្តាច់មុខរបស់ខ្លួន នៅនាយកដ្ឋាន កម្មសិទ្ធិបញ្ញាដើម្បីអាចបញ្ជូនព័ត៌មានទៅស្ថាប័នគយឱ្យជឿជាក់ និងទប់ស្កាត់ការនាំចូលណាមួយក្រៅពីម្ចាស់សិទ្ធិផ្តាច់មុខ។ ផលិតផលមួយចំនួនដូចជាឱសថមិនត្រូវបានអនុញ្ញាតអោយធ្វើការចុះបញ្ជីសិទ្ធិចែកចាយផ្តាច់មុខទេក្រោមច្បាប់កម្ពុជា។

- រក្សាការពារគឺជាសម្ពត្តិកិច្ចផ្តាច់មុខរបស់តុលាការ
- មុនចេញសេចក្តីសម្រេចតុលាការអាចអោយអ្នកដាក់ពាក្យសុំធ្វើសេចក្តីបញ្ជាក់ដំបូង និងផ្តល់ឯកសារភស្តុតាងផ្សេងៗដើម្បីធ្វើការវិនិច្ឆ័យ បើចាំបាច់អាចធ្វើនីតិវិធីសាកសួរភាគីបាន
- ជាធម្មតាតុលាការតែងតម្រូវអោយអ្នកដាក់ពាក្យសុំដាក់ប្រាតិភាគដើម្បីធានាការខូចខាត

តុលាការ



- ពាក្យសុំត្រូវភ្ជាប់ជាមួយ៖ (១) វិញ្ញាបនប័ត្រចុះបញ្ជីម៉ាក (២) សង្ខេបអង្គហេតុ និងភស្តុតាងសេចក្តីបញ្ជាក់ដំបូង (៣) ព័ត៌មានលម្អិតអំពីទំនិញ និងគម្រូផលិតផល (៤) អត្តសញ្ញាណប័ណ្ណ(៥)លិខិតផ្ទេរសិទ្ធិ និង(៦) បង់កម្រៃរដ្ឋបាល។
- ពាក្យសុំអាចដាក់ទៅ៖ រដ្ឋបាលគយ និងរដ្ឋាករ ស្ថាប័នមានសមត្ថកិច្ច ឬតុលាការ

អ្នកដាក់ពាក្យសុំ



ការប្រឆាំងការកែច្នៃផលិតផលតាម Online

- ការប្រឆាំងការកែច្នៃផលិតផលតាមព័ន្ធនៃ Online
 - ✓ បច្ចុប្បន្ននៅកម្ពុជាមានការពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញដូចជា (web shops, marketplaces and social media) ដើម្បីលក់ផលិតផល។ ឆ្លៀតពេលនេះមានជនខិតខំចម្រើនប្រើប្រាស់ Facebook & Messenger apps ដើម្បីលក់ និងធ្វើការចែកចាយទំនិញកែច្នៃបន្តជាបន្តបន្ទាប់។
 - ✓ ភាពពេញនិយមនៃប្រព័ន្ធបណ្តាញសង្គម និងទីផ្សារតាមប្រព័ន្ធអនឡាញ តម្រូវឱ្យបង្កើតកម្មវិធីជាយន្តការទប់ស្កាត់ (Takedown Mechanism) សមសម្របដើម្បីប្រឆាំងការលក់ផលិតផលកែច្នៃតាមប្រព័ន្ធអនឡាញ។ ម្ចាស់សិទ្ធិ ឬកំណាងរបស់ខ្លួនត្រូវធ្វើតាមជំហាននានាដែលបានណែនាំ ដើម្បីធ្វើការស៊ើបអង្កេតដកចេញនូវកម្មវិធីដែលមានទំនិញកែច្នៃ (Counterfeit Content)។ យន្តការនេះអាចផ្តល់ជូនម្ចាស់សិទ្ធិនូវដំណោះស្រាយមានលក្ខណៈងាយស្រួលក្នុងការប្រយុទ្ធប្រឆាំងការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។ ការលក់ទំនិញកែច្នៃដែលប្រើប្រាស់ Messenger Apps អាចនឹងធ្វើអោយមានការលំបាកក្នុងការស្វែងរកដោយសារលក្ខណៈឯកជនរបស់វា។ ភស្តុតាងអាចប្រមូលបានតាមរយៈការស៊ើបអង្កេត និងសកម្មភាព ផ្សេងទៀតប្រសិនបើមានសកម្មភាពលក់ផលិតផលកែច្នៃ។
 - ✓ បច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់ ឬបទបញ្ញត្តិពិសេសគ្រប់គ្រងលើផលិតផលកែច្នៃតាមប្រព័ន្ធអនឡាញនៅឡើយទេ ហើយសកម្មភាពកន្លងមកក្នុងការប្រយុទ្ធប្រឆាំងផលិតផលកែច្នៃតាមប្រព័ន្ធអនឡាញគឺប្រើប្រាស់យន្តការក្នុងក្របខណ្ឌច្បាប់កម្ពុជាសិទ្ធិបញ្ញាតែប៉ុណ្ណោះ។
 - ✓ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់ (Draft Cybercrime Law) ស្ថិតនៅក្រោមការពិចារណារបស់រដ្ឋាភិបាល ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថានឹងត្រូវបានអនុម័តនៅពេលណានៅឡើយទេ។ សេចក្តីព្រាងច្បាប់នេះមិនមានចែងលម្អិតលើការគ្រប់គ្រងការរំលោភកម្មសិទ្ធិបញ្ញាទេ ប៉ុន្តែបានសរសេរយោងទៅរកក្របខណ្ឌច្បាប់ដែលមានស្រាប់ គឺច្បាប់ពាក់ព័ន្ធនឹងការពារពាណិជ្ជកម្ម និងសិទ្ធិអ្នកនិពន្ធ។ បទបញ្ញត្តិផ្សេងទៀតនៃសេចក្តីព្រាងច្បាប់នេះ អាចត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការរំលោភកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអនឡាញដោយសារតែច្បាប់នេះបានចែងបទបញ្ញត្តិពាក់ព័ន្ធការប្រើប្រាស់មធ្យោបាយអនឡាញដើម្បីប្រព្រឹត្តិបទល្មើស។
 - ✓ ជាងនេះទៀតរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពី E-commerce Law ប៉ុន្តែសេចក្តីព្រាងផ្លូវការមិនទាន់មានការផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។

វិធានការក្នុងការបង្ការ

- វិធានការបង្ការ

- ✓ ក្នុងរយៈពេលមធ្យមម្ចាស់សិទ្ធិគួរជោគការយកចិត្តទុកដាក់ការចុះបញ្ជីសិទ្ធិពាណិជ្ជកម្មរបស់គេ និងរក្សាសិទ្ធិដែលបានចុះបញ្ជីនោះ។ សិទ្ធិដែលបានចុះបញ្ជីរួចគួរត្រូវធ្វើសវនកម្មអោយបានទៀងទាត់ដើម្បីអោយម្ចាស់សិទ្ធិអាចធ្វើការវាយតម្លៃ ក៏ដូចជាគ្រប់គ្រងហានិភ័យមានលក្ខណៈជាប្រពន្ធ បញ្ជាសំណងការខូចខាត និងការអនុវត្តតាមគម្រោង (Best Practice) ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ជី។ ការគ្រប់គ្រងប្រពន្ធទិន្នន័យចុះបញ្ជីបានល្អក៏ជួយដល់ការពារម៉ាកបានរឹងមាំរឹងមាំ និង ក៏ជាចំណុចគន្លឹះចាប់ផ្តើមមួយសម្រាប់សកម្មភាពអនុវត្ត។
- ✓ កម្មជាមានកេរ្តិ៍ឈ្មោះក្នុងវិស័យកាត់ដេរ។ ដូច្នេះម្ចាស់ម៉ាកក្នុងវិស័យនេះ និងក្នុងវិស័យឧស្សាហកម្មផ្សេងទៀតចាំបាច់ត្រូវធ្វើការកសាង និងរក្សាទំនាក់ទំនងជាមួយដៃគូក្នុងផ្នែកវាយនភ័ន្តរបស់ខ្លួននៅក្នុងប្រទេស។ ជាងនេះទៀតកិច្ចសន្យានានា គួរតែមានចែងអោយបានច្បាស់លាស់ដើម្បីកុំអោយមានបញ្ហាលេចចេញតាមទ្វារក្រោយនូវផលិតផលរបស់ខ្លួន ហើយកម្មសិទ្ធិបញ្ជីដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធី ឬតំណើការវាយនភ័ន្ត ត្រូវមានការត្រួតពិនិត្យដើម្បីការពារកុំអោយមានការរំលោភលើកម្មសិទ្ធិបញ្ជី។
- ✓ វិធានការទី៣ គឺការបណ្តុះបណ្តាលអាជ្ញាធរអនុវត្តច្បាប់ ។ កម្មជាកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូច្នេះ អាជ្ញាធរដែលផ្តល់តម្លៃលើការបណ្តុះបណ្តាលទើបអាចតាមទាន់នូវការវិវត្តន៍យ៉ាងឆាប់រហ័សនេះ។ ដើម្បីលើកកម្ពស់ចំណេះដឹងរបស់មន្ត្រី ម្ចាស់សិទ្ធិគួរបង្ហាញដល់អាជ្ញាធរថាពួកគេបានធ្វើការលះបង់ដើម្បីភាពជឿនលឿនរបស់កម្មជា។ ការធ្វើទំនាក់ទំនងជាមួយអាជ្ញាធរជាប្រចាំអាចនឹងជួយដល់ការការពារការរំលោភកម្មសិទ្ធិបញ្ជី និងពង្រឹងសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ជីនៅពេលមានការចាំបាច់។

យុទ្ធសាស្ត្រអនុវត្តកម្មសិទ្ធិបញ្ញា

- យុទ្ធសាស្ត្រអនុវត្តកម្មសិទ្ធិបញ្ញា

- ✓ ការអនុវត្តកម្មសិទ្ធិបញ្ញាកំពុងតែមានការកើនឡើង ដោយសារកម្មជាទទួលបានជាបន្តបន្ទាប់នូវវិនិយោគពីបរទេស។ ការយល់ដឹងអំពីសិទ្ធិកម្មសិទ្ធិបញ្ញាកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ហើយជាលទ្ធផលសកម្មភាពអនុវត្តកម្មមានការកើនឡើងដែរ។
- ✓ ការអនុវត្តកម្មសិទ្ធិបញ្ញានាពេលបច្ចុប្បន្ននេះ ភាគច្រើនមានការផ្តល់ជូនដោយមិនសមស្របសិទ្ធិតែម្នាក់ឯង។ អាជ្ញាអនុវត្តច្បាប់ភាគច្រើន រីឯក្នុងលើម្ចាស់សិទ្ធិក្នុងការផ្តល់ភ្នាក់ងារឯកជនដើម្បីផ្តើមផ្តល់សកម្មភាពរួមមានការស៊ើបអង្កេត ការផ្តល់សារប្រមាណ និងការជូនតំណឹងអោយបញ្ឈប់សកម្មភាពរំលោភក៏ដូចជាការចរចាជាមួយអ្នករំលោភកម្មសិទ្ធិបញ្ញាផងដែរ។
- ✓ ប្រសិនបើការធ្វើសកម្មភាពជាលក្ខណៈឯកជននេះ មិនទទួលបានលទ្ធផលល្អទេ ទើបឈានដល់ជម្រើសមួយទៀតគឺការស្នើសុំការគាំទ្រពីអាជ្ញាធរ។ ស្ថាប័ននានារបស់កម្ពុជា អាចផ្តើមនីតិវិធីសម្របសម្រួលមួយដើម្បីដោះស្រាយការរំលោភកម្មសិទ្ធិបញ្ញាដែលបានកើតឡើង។
- ✓ ក្នុងករណីដែលម្ចាស់សិទ្ធិចង់បានវិធានការតឹងរឹង ទើបគេអាចដាក់ពាក្យស្នើសុំអោយអាជ្ញាធរអនុវត្តច្បាប់ដូចជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ឬនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ម្ចាស់សិទ្ធិត្រូវកសាងសំណុំរឿងអោយបានរឹងមាំជាមុន ទើបធ្វើការស្នើសុំទៅអាជ្ញាធរអនុវត្តច្បាប់ដែលសកម្មភាពទាំងនោះរួមមានការស៊ើបអង្កេត និងការរឹតត្បិតច្បាប់ ដើម្បីផ្តល់ភស្តុតាងស្តីពីការរំលោភសិទ្ធិ និងដើម្បីជាមូលដ្ឋានគាំទ្រដល់ការស្នើសុំទៅមន្ត្រីអនុវត្តច្បាប់។ វត្តមានរបស់អាជ្ញាធរអនុវត្តច្បាប់ រួមជាមួយភាពច្បាស់លាស់នៃសំណុំរឿងអាចជួយពង្រឹងដល់ភាពជោគជ័យក្នុងការអនុវត្តច្បាប់។